

មូលនិធិអចលនទ្រព្យ

ភ្នាក់ងារ

និងឈ្មួញកណ្តាលក្នុងជំនួញអចលនទ្រព្យអាចដាក់ពាក្យបណ្តឹងទាមទារសំណងជាមួយនឹងស្ថាប័ន GCCF សម្រាប់ការខាតបង់ធនធានសម្រាប់ចិញ្ចឹមជីវិតដោយសារការឆ្លាយប្រេង។

ប្រសិនបើលោកអ្នកបានធ្វើពាក្យបណ្តឹងទាមទារសំណងទៅអោយមូលនិធិអចលនទ្រព្យមួយក្នុងចំណោមមូលនិធិអចលនទ្រព្យផ្សេងទៀតដែលពាក់ព័ន្ធនឹងការឆ្លាយប្រេង ស្ថាប័ន GCCF

បានទទួលព័ត៌មានពីមូលនិធិនីមួយៗក្នុងចំណោមមូលនិធិទាំងនោះ។

បណ្តាឯកសារផ្សេងៗ រាប់បញ្ចូលទាំងឯកសារសង្ខេបស្តីពីជម្រើសដែលអាចមាន

និងគំរូទម្រង់ពាក្យបណ្តឹងទាមទារសំណងបានធ្វើទៅអោយបុគ្គលម្នាក់ៗ ដែលឈ្មោះ

និងឯកសាររបស់ពួកគេត្រូវបានផ្តល់ទៅអោយមូលនិធិស្តារឡើងវិញនូវអចលនទ្រព្យមួយក្នុងចំណោមមូលនិធិស្តារឡើងវិញនូវអចលនទ្រព្យផ្សេងទៀត។

ប្រសិនបើលោកអ្នកបានទទួលការទូទាត់សំណងពីមូលនិធិស្តារឡើងវិញនូវអចលនទ្រព្យមួយក្នុងចំណោមមូលនិធិស្តារឡើងវិញនូវអចលនទ្រព្យផ្សេងទៀត ស្ថាប័ន GCCF នឹងដោះស្រាយជូនលោកអ្នក

នៅពេលលោកអ្នកបានទទួលការទូទាត់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ពីស្ថាប័ន GCCF

ហើយលោកអ្នកនឹងមានសិទ្ធិដូចទៅនឹងអ្នកទាមទារសំណង

ដែលបានទទួលនូវការទូទាត់សំណងជាមុនសម្រាប់តម្រូវការបន្ទាន់ដូចដែលបានពណ៌នានៅក្នុងឯកសារ។ លោកអ្នកគួរតែពិនិត្យមើលរាល់ឯកសារដែលមានភ្ជាប់មកជាមួយដោយប្រុងប្រយ័ត្ន។